



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រូបថត
ទំហំ ៤ X ៦
(មិនលើស៦ខែ)

និយ័តករករណីនៃយុទ្ធសាស្ត្រសវនកម្ម

ប្រវត្តិរូបសង្ខេប

១-ព័ត៌មានផ្ទាល់ខ្លួន

គោត្តនាមនិងនាម ជាអក្សរឡាតាំង
ភេទ ប្រុស ស្រី សញ្ជាតិ ថ្ងៃខែឆ្នាំកំណើត
ទីកន្លែងកំណើត
អាសយដ្ឋានបច្ចុប្បន្ន
លេខទូរស័ព្ទ អ៊ីម៉ែល

២-កម្រិតវប្បធម៌ទូទៅ ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការបណ្តុះបណ្តាលបន្ត

កម្រិតសញ្ញាបត្រ	ជំនាញ/ ឯកទេស	គ្រឹះស្ថានសិក្សា	ថ្ងៃ ខែ ឆ្នាំ សិក្សា	
			ចូល	បញ្ចប់
កម្រិតវប្បធម៌ទូទៅ			ថ្ងៃ/ខែ/ឆ្នាំ	ថ្ងៃ/ខែ/ឆ្នាំ
			ថ្ងៃ/ខែ/ឆ្នាំ	ថ្ងៃ/ខែ/ឆ្នាំ
វគ្គបណ្តុះបណ្តាលវិជ្ជាជីវៈ/ជំនាញ(ក្រោម១២ខែ)			ថ្ងៃ/ខែ/ឆ្នាំ	ថ្ងៃ/ខែ/ឆ្នាំ
			ថ្ងៃ/ខែ/ឆ្នាំ	ថ្ងៃ/ខែ/ឆ្នាំ

៣- សមត្ថភាពភាសាបរទេស (មេធាវី, លូបទូរ, លូ និងលូណាស់)

ភាសា	អាន	សរសេរ	និយាយ	ស្តាប់

បញ្ជាក់៖ សូមបំពេញចន្លោះ អាន, សរសេរ, និយាយ, ស្តាប់ (A: លូប្រសើរ B: លូណាស់ C: លូ D: លូបង្អួរ E: មធ្យម F: ខ្សោយ)

៤- ប្រវត្តិការងារ (សូមបំពេញតាមលំដាប់ ពីខ្លីទៅវែង)

ថ្ងៃ ខែ ឆ្នាំ បំពេញការងារ		តួនាទី/ មុខតំណែង	គ្រឹះស្ថាន / អង្គភាព
ចូល	បញ្ចប់		
ថ្ងៃ/ខែ/ឆ្នាំ	ថ្ងៃ/ខែ/ឆ្នាំ		
ថ្ងៃ/ខែ/ឆ្នាំ	ថ្ងៃ/ខែ/ឆ្នាំ		
ថ្ងៃ/ខែ/ឆ្នាំ	ថ្ងៃ/ខែ/ឆ្នាំ		
ថ្ងៃ/ខែ/ឆ្នាំ	ថ្ងៃ/ខែ/ឆ្នាំ		

៥- ស្ថានភាពគ្រួសារ

នៅលើ មានគ្រួសារ

ក. ព័ត៌មានសហព័ន្ធ

ឈ្មោះប្តី/ប្រពន្ធ ជាអក្សរឡាតាំង ស្តាប់ រស់

ថ្ងៃខែឆ្នាំកំណើត សញ្ជាតិ

ទីកន្លែងកំណើត

មុខរបរ អង្គភាព ប្រាក់ឧបត្ថម្ភ មាន គ្មាន

លេខទូរស័ព្ទ

ខ. ព័ត៌មានកូន

ល.រ	គោត្តនាម និងនាម	អក្សរឡាតាំង	ភេទ	ថ្ងៃខែឆ្នាំកំណើត	មុខរបរ	ប្រាក់ឧបត្ថម្ភ
១						<input type="checkbox"/> មាន <input type="checkbox"/> គ្មាន
២						<input type="checkbox"/> មាន <input type="checkbox"/> គ្មាន

គ. ព័ត៌មានភ្នំពុកម្តាយ

ឈ្មោះភ្នំពុក ជាអក្សរឡាតាំង ស្តាប់ រស់

ថ្ងៃខែឆ្នាំកំណើត សញ្ជាតិ

ទីលំនៅបច្ចុប្បន្ន

មុខរបរ ស្ថាប័ន/ អង្គភាព

ឈ្មោះម្តាយ ជាអក្សរឡាតាំង ស្តាប់ រស់

ថ្ងៃខែឆ្នាំកំណើត សញ្ជាតិ

ទីលំនៅបច្ចុប្បន្ន

មុខរបរ ស្ថាប័ន/ អង្គភាព

ខ្ញុំបាទ/ ខ្ញុំសូមធានាអះអាង និងទទួលខុសត្រូវចំពោះមុខច្បាប់ថាព័ត៌មានដែលបានបំពេញខាងលើនេះពិតជាត្រឹមត្រូវប្រាកដមែន ។

ថ្ងៃ.....ខែ.....ឆ្នាំ ចត្វាស័ក ព.ស. ២៥៦៦

ធ្វើនៅ.....ថ្ងៃទី.....ខែ.....ឆ្នាំ២០២២

ហត្ថលេខានិងឈ្មោះសាមីខ្លួន

ហត្ថលេខា
ឈ្មោះ